

ឧបសម្ព័ន្ធស្តីពីឯកសារតម្រូវសម្រាប់បច្ចុប្បន្នភាពព័ត៌មាន
ANNEX ON REQUIREMENT DOCUMENTS FOR INFORMATION UPDATE

សម្គាល់៖
Note:

| ទ្រង់ទ្រាយគតិយុត្ត LEGAL FORM | |
|---|----|
| 1. ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា គណបក្សនយោបាយ សមាគម និង អង្គការមិនមែនរដ្ឋាភិបាល /State Institution, Diplomatic Mission, Foreign Consulate, International Organization, Technical Cooperation Agency of other Government, Political Party, Association and Non-government Organization | P1 |
| 2. ក្រុមហ៊ុនមូលធន (ក្រុមហ៊ុនឯកជន/មហាជនទទួលខុសត្រូវមានកម្រិត) /Limited Company (Private / Public Limited Company) | P2 |
| 3. ក្រុមហ៊ុនបរទេស (សាខាក្រុមហ៊ុន/ការិយាល័យតំណាង) /Foreign Company (Branch / Representative office) | P3 |
| 4. ក្រុមហ៊ុនសហកម្មសិទ្ធិ (ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ/មានកម្រិត) /Partnership Company (General Partnership / Limited Partnership Company) | P4 |
| 5. សហគ្រាសឯកបុគ្គល និងបុគ្គលប្រកបអាជីវកម្មដទៃទៀត /Sole Proprietorship / Others | P5 |

បញ្ជីឯកសារតម្រូវតាមការផ្លាស់ប្តូរព័ត៌មាន
LIST OF REQUIREMENT DOCUMENTS FOR INFORMATION UPDATE

| ល.រ No. | បរិយាយ Description | ទ្រង់ទ្រាយគតិយុត្ត Legal Form | | | | |
|--|---|----------------------------------|----|----|----|-------------------|
| | | P1 | P2 | P3 | P4 | P5 |
| 1- ការស្នើសុំផ្លាស់ប្តូរអាសយដ្ឋាន /Request for updating address | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (ទម្រង់ 101) នៅផ្នែកដែលមានព័ត៌មានត្រូវផ្លាស់ប្តូរ Application for Tax Registration and Taxpayer Information Update (Form 101) at any updated information section | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ Confirmation of Registration Letter or Permit Letter issued by The Royal Government or relevant ministries/institutions | ✓ | ✓ | ✓ | ✓ | បើមាន (If any) |
| | ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការកណ្តាល Title deed or rental agreement of the property with the geographical coordinates of the business address <i>* ទីតាំងដែលគ្មានអគារ ឬដីទំនេរ ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ ការចុះបញ្ជីពន្ធដារបានឡើយ រៀបរយលម្អិតអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ unusable building in progress of construction is not allowed to use as registered address unless there is approval from the General Department of Taxation</i> | ✓ | ✓ | ✓ | ✓ | ✓ |
| 2- ការស្នើសុំផ្លាស់ប្តូរទ្រង់ទ្រាយគតិយុត្ត /Request for updating legal form | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (ទម្រង់ 101) នៅផ្នែកដែលមានព័ត៌មានត្រូវផ្លាស់ប្តូរ Application for Tax Registration and Taxpayer Information Update (Form 101) at any updated information section | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ Confirmation of Registration Letter or Permit Letter issued by The Royal Government or relevant ministries/institutions | ✓ | ✓ | ✓ | ✓ | បើមាន (If any) |
| 3- ការស្នើសុំផ្លាស់ប្តូរនាមករណ៍/Request for updating name | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (ទម្រង់ 101) នៅផ្នែកដែលមានព័ត៌មានត្រូវផ្លាស់ប្តូរ Application for Tax Registration and Taxpayer Information Update (Form 101) at any updated information section | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ Confirmation of Registration Letter or Permit Letter issued by The Royal Government or relevant ministries/institutions | ✓ | ✓ | ✓ | ✓ | បើមាន (If any) |

ឧបសម្ព័ន្ធស្តីពីឯកសារតម្រូវសម្រាប់បច្ចុប្បន្នភាពព័ត៌មាន

ANNEX ON REQUIREMENT DOCUMENTS FOR INFORMATION UPDATE

| ល.រ No. | បរិយាយ Description | ទ្រង់ទ្រាយគតិយុត្ត Legal Form | | | | |
|--|---|----------------------------------|----|----|----|-------------------|
| | | P1 | P2 | P3 | P4 | P5 |
| 4- ការស្នើសុំផ្លាស់ប្តូរឬបន្ថែម បេសកកម្ម/សកម្មភាពអាជីវកម្ម /Request for updating or adding mission/business activities | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ករណីផ្លាស់ប្តូរសកម្មភាពអាជីវកម្មចម្បង៖ ពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (ទម្រង់ 101) នៅផ្នែកដែលមានព័ត៌មានត្រូវផ្លាស់ប្តូរ /In case of any update of the main business activity: Application for Tax Registration and Taxpayer Information Update (Form 101) at any updateed section ឬ ករណីបន្ថែមសកម្មភាពអាជីវកម្មបន្ទាប់បន្សំ៖ ទម្រង់ព័ត៌មានបេសកកម្ម/សកម្មភាពអាជីវកម្ម (ទម្រង់ 101-D) Or in case of any update of supporting activities: Mission/business activity information form (Form 101-D) | ✓ | ✓ | ✓ | ✓ | ✓ |
| 5- ការស្នើសុំការផ្ទេរ ឬផ្លាស់ប្តូរម្ចាស់ភាគហ៊ុន ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ឬអ្នកតំណាង /Request for transfer share/contribution/capital or updating shareholders, Chairman of The board of directors, director, manager or representative | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ទម្រង់ព័ត៌មានរូបវន្តបុគ្គល (ទម្រង់ 101-B) /Physical person information form (Form 101-B) | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ Confirmation of Registration Letter or Permit Letter issued by The Royal Government or relevant ministries/institutions | ✓ | ✓ | ✓ | ✓ | បើមាន (If any) |
| | អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់ប្រធានស្ថាប័ន ឬអ្នកតំណាង។ Valid Cambodian identification card or passport of head of institution or representative * រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច /Physical persons who are subject to fill out their information in this application form, who have different current address from address in Identification card or Passport, shall enclosed their Family's record or Resident Record or Letter of Resident certified by local authority | ✓ | ✓ | ✓ | ✓ | ✓ |
| | រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ខែ ដែលមានទំហំ ៣៥ x ៤៥មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០២ សន្លឹក របស់ប្រធានស្ថាប័ន ក្រុមប្រឹក្សាភិបាល អភិបាល ម្ចាស់ភាគហ៊ុន អ្នកគ្រប់គ្រង ឬអ្នកតំណាង Two current photos taken no more than 3 months ago with size 35 x 45 mm and white background of head of institution, chairman of the board of directors, shareholders, managers or representatives | ✓ | ✓ | ✓ | ✓ | ✓ |
| 6- ស្នើសុំផ្លាស់ប្តូរសមាសភាពអ្នកគ្រប់គ្រងសាខា ឬបន្ថែមសាខា /Request for updating branch managers or adding branch | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ទម្រង់ព័ត៌មានសាខា (ទម្រង់ 101-C) /Branch information form (Form 101-C) | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាត ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ Confirmation of Registration Letter or Permit Letter issued by The Royal Government or relevant ministries/institutions | ✓ | ✓ | ✓ | ✓ | បើមាន (If any) |
| | អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់អ្នកគ្រប់គ្រងសាខា។ Valid Cambodian identification card or passport of branch manager * រូបវន្តបុគ្គលដែលជាកម្មវត្ថុក្នុងការបំពេញព័ត៌មានក្នុងពាក្យស្នើសុំនេះ ដែលមានអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច /Physical persons who are subject to fill out their information in this application form, who have different current address from address in Identification Card or Passport, shall enclosed their Family's record or Resident Record or Letter of Resident certified by local authority | ✓ | ✓ | ✓ | ✓ | ✓ |
| | រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ខែ ចំនួន ០២ សន្លឹក ដែលមានទំហំ ៣៥ x ៤៥មិល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស របស់អ្នកគ្រប់គ្រងសាខា /Two current photos taken not more than 3 months with size 35 x 45 mm and white background of branch manager | ✓ | ✓ | ✓ | ✓ | ✓ |
| | ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង ដែលមានព័ត៌មានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការឬទីចាត់ការសហគ្រាស Title deed or rental agreement of the property with the geographical coordinates of the business address * ទីតាំងដែលគ្មានអគារ ឬដីដំឡើង ឬមានសំណង់ទើបតែសាងសង់ដែលមិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ រៀបរយតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ /Business address without building or vacant land or unusable building in progress of construction is not allowed to use as registered address unless there is approval from the General Department of Taxation | ✓ | ✓ | ✓ | ✓ | ✓ |

ឧបសម្ព័ន្ធស្តីពីឯកសារតម្រូវសម្រាប់បច្ចុប្បន្នភាពព័ត៌មាន
ANNEX ON REQUIREMENT DOCUMENTS FOR INFORMATION UPDATE

| ល.រ No. | បរិយាយ Description | ទ្រង់ទ្រាយគតិយុត្ត Legal Form | | | | |
|---|--|----------------------------------|----|----|----|----|
| | | P1 | P2 | P3 | P4 | P5 |
| 7- ការស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ / Request for cessation of business | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ពាក្យស្នើសុំបញ្ឈប់អាជីវកម្ម /Application Form for cessation of business | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតប្រកាសសារព័ត៌មានប្រចាំខែ ៣ ខែចុងក្រោយ ករណីអ្នកជាប់ពន្ធបច្ចេកទេសជាអ្នកចាត់ទុក Monthly tax returns of the last 3 months as a registered taxpayer | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតប្រកាសពន្ធលើប្រាក់ចំណូល ឆ្នាំស្នើសុំបញ្ឈប់អាជីវកម្ម ករណីអ្នកជាប់ពន្ធបច្ចេកទេសជាអ្នកចាត់ទុក Tax on income returns for the year of business cessation request as a registered taxpayer | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ /Authorization letter for the person in charge of tax matters * ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស /If have any authorized person | ✓ | ✓ | ✓ | ✓ | ✓ |
| | អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់អ្នកទទួលបន្ទុកកិច្ចការពន្ធដារ/តំណាងអ្នកជាប់ពន្ធ Valid Cambodian identification card or passport of person in charge of tax matters/representative | ✓ | ✓ | ✓ | ✓ | ✓ |
| 8- ស្នើសុំផ្លាស់ប្តូរអ្នកទទួលបន្ទុកកិច្ចការពន្ធដារ/តំណាងអ្នកជាប់ពន្ធ / Request for updating person in charge of tax matters/representative | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិដល់បុគ្គលទទួលបន្ទុកកិច្ចការពន្ធដារ Authorization letter for Person in Charge of Tax Matters | ✓ | ✓ | ✓ | ✓ | ✓ |
| | ករណីរូបវន្តបុគ្គលទទួលសិទ្ធិ: អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់អ្នកទទួលបន្ទុកកិច្ចការពន្ធដារ/ តំណាងអ្នកជាប់ពន្ធ In case, physical person is authorized: Valid Cambodian identification card or Passport of person in charge of tax matters/representative ប្រករណីនីតិបុគ្គលទទួលសិទ្ធិ: វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាគារលើតម្លៃបន្ថែម-អតប) or in case, legal entity is authorized: Certificate of Tax Registration (Value Added Tax-VAT) | ✓ | ✓ | ✓ | ✓ | ✓ |
| 9- ព័ត៌មានគណនីធនាគារ /Bank account information | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ទម្រង់ព័ត៌មានគណនីធនាគារ (ទម្រង់ 101-A) /Bank account information form (Form 101-A) | ✓ | ✓ | ✓ | ✓ | ✓ |
| | លិខិតបញ្ជាក់ព័ត៌មានគណនីធនាគារ របស់ស្ថាប័ន សហគ្រាសអាជីវកម្ម ដែលចេញដោយធនាគារ (លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ ធនាគារ ឬសៀវភៅគណនីធនាគារ) /Certified letter issued by bank on Institution/business's bank account information (bank confirmation letter or bank statement or bank passbook) | ✓ | ✓ | ✓ | ✓ | ✓ |
| 10- ការស្នើសុំផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង លេខទូរស័ព្ទ សារអេឡិចត្រូនិក /Request for updating contact information, phone number, email | | | | | | |
| | លិខិតជូនដំណឹងទៅសាមីអង្គការគ្រប់គ្រង ឬនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ Notification Letter attended by any Tax Administration Unit or Department of Administration and General Affairs | ✓ | ✓ | ✓ | ✓ | ✓ |
| | ពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ (ទម្រង់ 101) នៅផ្នែកដែលមានព័ត៌មានត្រូវផ្លាស់ប្តូរ Application for Tax Registration and Taxpayer Information Update (Form 101) at any updated information section | ✓ | ✓ | ✓ | ✓ | ✓ |

សម្គាល់៖
Note:

* ចំពោះការស្នើសុំផ្លាស់ប្តូរ ឬបន្ថែមព័ត៌មានចាប់ពីចំណុច "1" ដល់ចំណុច "6" ដែលរដ្ឋបាលសារព័ត៌មានត្រូវផ្តល់ជូនឡើងវិញនូវវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬ
វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាគារលើតម្លៃបន្ថែម-អតប) ឬលិខិតបញ្ជាក់ការចុះបញ្ជីសខា ឬលិខិតបញ្ជាក់ការចុះបញ្ជីពន្ធដារ អ្នកជាប់ពន្ធត្រូវបង់កម្រៃសេវាធ្វើ
បច្ចុប្បន្នភាពព័ត៌មាន /For applying to change or modify any information from point 1 to 6, which requires the Tax Administration to reissue Certificate of
Tax Registration or Certificate of Tax Registration (Value Added Tax-VAT) or Certificate of Branch Registration or Certified Letter of Tax Registration,
the taxpayer shall pay for the information update fees.

ឧបសម្ព័ន្ធស្តីពីកម្រៃសេវាសាធារណៈនិងពន្ធជាតិ

ANNEX ON PUBLIC SERVICE FEES AND PATENT TAX

| ទ្រង់ទ្រាយគតិយុត្ត Legal form | ពន្ធជាតិ Patent Tax | កម្រៃសេវាសាធារណៈ Public service fee | | | | សរុប Total Amount |
|--|------------------------|--|-------------------------------|-----------------------------------|-------------------------------------|----------------------|
| | | ច.ពន្ធដារ Tax registration | ប.នាមករណ៍ Name reservation | ច.ពាណិជ្ជកម្ម Biz registration | ប្រ.បើកសហគ្រាស Enterprise estab. | |
| P1- ស្ថាប័នរដ្ឋ ស្ថាប័នបរទេស គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល State Institution, Foreign Consulate, Political Party, Association and Non-government Organization | | | | | | |
| <ul style="list-style-type: none"> ● ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា គណបក្សនយោបាយ / State Institution, Diplomatic Mission, Foreign Consulate, International Organization, Technical Cooperation Agency of other Government, Political Party | - | 400,000 | - | - | - | - |
| <ul style="list-style-type: none"> ● សមាគម និងអង្គការមិនមែនរដ្ឋាភិបាល Association and Non-government Organization | - | 400,000 | - | - | - | 400,000 |
| P2- ក្រុមហ៊ុនមូលធន (ក្រុមហ៊ុនឯកជន/មហាជនទទួលខុសត្រូវមានកម្រិត) Limited Company (Private / Public Limited Company) | | | | | | |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់លើសពី ១០ ពាន់លានរៀល/ឆ្នាំ / Large taxpayer turnover more than 10,000 Million KHR/year | 2,500,000 | 400,000 | 25,000 | 1,010,000 | 120,000 | 4,055,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់ / Large taxpayer | 1,500,000 | 400,000 | 25,000 | 1,010,000 | 120,000 | 3,055,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធមធ្យម / Medium taxpayer | 600,000 | 400,000 | 25,000 | 1,010,000 | 120,000 | 2,155,000 |
| P3- ក្រុមហ៊ុនបរទេស (សាខា/ការិយាល័យតំណាង) Foreign Company (Branch/Representative Office) | | | | | | |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់លើសពី ១០ ពាន់លានរៀល/ឆ្នាំ-សាខាក្រុមហ៊ុនបរទេស/Large taxpayer turnover more than 10,000 Million KHR/year-foreign company branch | 2,500,000 | 400,000 | 25,000 | 1,010,000 | 120,000 | 4,055,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់-សាខាក្រុមហ៊ុនបរទេស Large taxpayer-foreign company branch | 1,500,000 | 400,000 | 25,000 | 1,010,000 | 120,000 | 3,055,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធមធ្យម-ការិយាល័យតំណាង Medium taxpayer-representative office | 600,000 | 400,000 | 25,000 | 1,010,000 | 120,000 | 2,155,000 |
| P4- ក្រុមហ៊ុនសហកម្មសិទ្ធិ (ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ/មានកម្រិត) Partnership Company (General Partnership / Limited Partnership Company) | | | | | | |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់លើសពី ១០ ពាន់លានរៀល/ឆ្នាំ / Large taxpayer turnover more than 10,000 Million KHR/year | 2,500,000 | 400,000 | 25,000 | 1,010,000 | 120,000 | 4,055,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់ / Large taxpayer | 1,500,000 | 400,000 | 25,000 | 1,010,000 | 120,000 | 3,055,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធមធ្យម / Medium taxpayer | 600,000 | 400,000 | 25,000 | 1,010,000 | 120,000 | 2,155,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធតូច / Small taxpayer | 200,000 | 20,000 | 25,000 | 1,010,000 | 120,000 | 1,375,000 |
| P5- សហគ្រាសឯកបុគ្គល និងបុគ្គលប្រកបអាជីវកម្មដទៃទៀត Sole Proprietorship / Others | | | | | | |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់លើសពី ១០ ពាន់លានរៀល/ឆ្នាំ / Large taxpayer turnover more than 10,000 Million KHR/year | 2,500,000 | 400,000 | 25,000 | 180,000 | 120,000 | 3,225,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធជំនាន់ / Large taxpayer | 1,500,000 | 400,000 | 25,000 | 180,000 | 120,000 | 2,225,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធមធ្យម / Medium taxpayer | 600,000 | 400,000 | 25,000 | 180,000 | 120,000 | 1,325,000 |
| <ul style="list-style-type: none"> ● អ្នកជាប់ពន្ធតូច / Small taxpayer | 200,000 | 20,000 | 25,000 | 180,000 | 120,000 | 545,000 |

សម្គាល់៖
Note:

- * បុគ្គលប្រកបអាជីវកម្មដទៃទៀត ដែលមានផលបរិច្ចាចជាង ២៥០ លានរៀល/ឆ្នាំ មានកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងត្រូវបង់តែកម្រៃសេវាចុះបញ្ជីពន្ធដារ ២០ ០០០រៀល។
Any person who carrying out business activity with a turnover of less than 250 Million KHR/year has the obligation to apply for registration and shall pay only a tax registration fee of 20,000 KHR.
- * កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន នៅរដ្ឋបាលសារពើពន្ធ៖ Information update fee at tax administration:
 - បោះពុម្ពប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ ៥ ០០០ រៀល / Tax identification card printing fee 5,000 KHR
 - អ្នកជាប់ពន្ធមធ្យម-ធំ ២០០ ០០០ រៀល / Medium and large taxpayer 200,000 KHR
 - អ្នកជាប់ពន្ធតូច និងអ្នកជាប់ពន្ធដទៃទៀត ១០ ០០០ រៀល / Small taxpayer and others 10,000 KHR